



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 323 August 23 - Sept 5, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

មូលហេតុ ៤ យ៉ាង ដែលការកាន់កាប់របស់ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្កានីស្ថាន ជាតួអង្គសម្រាប់ពិភពលោក

Dawlatt Naimati អាយុ ២២ ឆ្នាំ មកពី Kunduz ឈរនៅខាងក្រៅហាងកាហ្វេ អ៊ីនធឺណេត ដែលនាងកំពុងស្វែងរកជំនួយ ក្នុងការដាក់ពាក្យសុំទិដ្ឋាការអន្តរាគ្គប្រទេសន៍ ពិសេសអាមេរិក នៅថ្ងៃទី ៨ ខែសីហា នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។

ឧទ្ទេសក៍ក្រុមកំពុងជម្លៀសពលរដ្ឋ អាមេរិកចេញពីទីក្រុងកាប៊ុល ខណៈដែល ក្រុមតាលីបង់បានខិតចូលជិតគឺជាទិដ្ឋភាព មួយដូចគ្នាទៅនឹងការដួលរលំទីក្រុង សៃហ្គាន នៅឆ្នាំ១៩៧៥ បន្ទាប់ពីអាមេរិក ដកទ័ពចេញពីប្រទេសវៀតណាម។

កងកម្លាំងអាហ្វហ្កានីស្ថាន ដែល

ទទួលការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិក ហាក់ដូចជាងាយនឹងដួលរលំនៅចំពោះមុខ ការរុញច្រានរួមគ្នាពីកងកម្លាំងតាលីបង់។

ឈ្មោះ និងទីកន្លែងដែលធ្លាប់ស្គាល់សម្រាប់ ពលរដ្ឋអាមេរិកក្នុងកំឡុងពេលដែលពួកគេ បានចូលរួមយុទ្ធនៅទីនោះរួមទាំង Kunduz និង Kandahar បានដួលរលំដូចជំងឺមិណ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេល ដែលពួកតាលីបង់បានវាយលុកចូលកាន់ កាប់រដ្ឋធានី។

ក្រុមតាលីបង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារភាពយោធរយោ ប្រយោជន៍ និងការអនុវត្ត

តទៅទំព័រទី ១១



ប្រព័ន្ធបោះឆ្នោតថ្មីរបស់ទីក្រុងឡូវែល ចាប់ផ្តើមនៅឆ្នាំនេះ

ដោយ៖ សុបិន អ៊ុង

ប្រព័ន្ធបោះឆ្នោតនៅទីក្រុងឡូវែល បានផ្លាស់ប្តូរនៅឆ្នាំនេះដោយសារលទ្ធផល នៃបណ្តឹងទាមទារសិទ្ធិបោះឆ្នោត របស់ ក្រុមសហគមន៍ពលរដ្ឋខ្មែរ និងសហគមន៍

ពលរដ្ឋដែលនិយាយភាសាអេស្ប៉ាញ កាលពីឆ្នាំ ២០១៧ “Hout et al ទល់នឹង ទីក្រុងឡូវែល” ។ ចាប់តាំងពីឆ្នាំ ១៩៩៣ ទីក្រុងឡូវែលបានអនុម័តអភិបាលកិច្ច

តទៅទំព័រទី០៥

Lowell's New Election System Starts This Year

By Soben Ung

Lowell election system has changed this year as the result of a Voting Rights lawsuit that was brought by a group of Cambodian

and Hispanic community members in 2017 “Hout et al vs City of Lowell”. Since 1943, Lowell adopted Plan E governance, the election has been all city-wide at large seats,

Please see /05

រងរបួសពីគ្រោះថ្នាក់ចរាចរណ៍មែនទេ ? INJURED IN A CAR ACCIDENT?



លោកមេធាវី ហាស្កែល មានជំនាញ និងបទពិសោធន៍ខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបានទាមទារប្រាក់សំណងជាច្រើនដល់អតិថិជនរបស់លោក

លោកមេធាវី ហាស្កែល ប្រាកដថាស្របតាមការ ទាមទាររកយុត្តិធម៌ជូនលោកអ្នក

យើងខ្ញុំមានបុគ្គលិកនិយាយភាសាខ្មែរ

Attorney Haskell has successfully represented over ten thousand accident victims and has put tens of millions of dollars in their pockets.

Attorney Haskell knows how to fight and he knows how to win.

Call or text
THE LAW OFFICE OF LOUIS S. HASKELL
for a free consultation.



16 PINE ST, LOWELL, MA, 01851 - (978) 459-8359 - WWW.ATTORNEYHASKELL.COM

ព័ត៌មានចុងក្រោយ ស្តីពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលក្រុមតាលីបង់កាន់កាប់

ដោយ៖ Meg Wagner, Melissa Mahtani, Melissa Macaya, Mike Hayes, Joshua Berlinger, Brad Lendon, Aditi Sangal និង Lauren Said-Moorhouse, CNN

ធ្វើបច្ចុប្បន្នភាពម៉ោង ៨:២៧ នាទី យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១

លោកប្រធានាធិបតី ដូ ប៊ែដិន និយាយថា ការស៊ើបការណ៍សម្ងាត់ “គ្មានការឯកភាពគ្នា” អំពីពេលវេលាកាន់កាប់របស់ក្រុមតាលីបង់

ពី៖ Nikki Carvajal សារព័ត៌មាន CNN
ប្រធានាធិបតី ដូ ប៊ែដិន បាននិយាយថា “គ្មានការឯកភាពគ្នា” នៅក្នុងរបាយការណ៍ស៊ើបការណ៍សម្ងាត់អំពីអាហ្វហ្គានីស្ថាននៅពេលគាត់អះអាងកាលពីខែមិថុនាថា ក្រុមតាលីបង់ “មិនអាច” គ្រប់គ្រងប្រទេសបានទេ បន្ទាប់ពីកងកម្លាំងអាមេរិកបានចាកចេញ ប៉ុន្តែគាត់បានសារភាពថា មនុស្សជាច្រើននិយាយថា ការដួលរលំ

របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន “ទំនងជា កើតឡើងនៅពេលមួយនៅចុងឆ្នាំនេះ” ។

នៅក្នុងឃ្លីបនៃបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ដែលបានចេញផ្សាយ

ជាអាចទៅរួច។

លោកប្រធានាធិបតីបានឆ្លើយតបថា “គ្មានការឯកភាពគ្នាទេ ប្រសិនបើអ្នកត្រលប់ទៅមើលរបាយការណ៍ស៊ើបការណ៍សម្ងាត់”



នៅយប់ថ្ងៃពុធ លោកប៊ែដិន ត្រូវបានគេសួរថា តើការកម្ទេចស៊ើបការណ៍សម្ងាត់ជាអ្នកខុស ឬមួយគាត់និយាយដោះសារវានៅពេលគាត់ហៅការកាន់កាប់មិនទំនង

។ ពួកគេបាននិយាយថា វាទំនងជាកើតឡើងនៅពេលមួយនៅចុងឆ្នាំនេះ។

នៅពេលត្រូវបានគេសួរអំពីការពិតដែលថា គាត់មិនបានផ្តល់ពេលវេលា

កំណត់ជាក់លាក់នៅក្នុងការវាយតម្លៃជាសាធារណៈដំបូងរបស់គាត់ លោកប៊ែដិនបាននិយាយថា គាត់មិនគិតថានរណាម្នាក់ព្យាករណ៍ថា តើអ្វីនឹងកើតឡើងក្នុងប្រទេសឬយ៉ាងណានោះទេ។

លោកបានមានប្រសាសន៍ថា “គំនិតដែលក្រុមតាលីបង់នឹងដណ្តើមកាន់កាប់ត្រូវបានគេសន្មតលើសញ្ញាណដែលថា កងទ័ពចំនួន ៣០០០០០ នាក់ ដែលយើងបានបណ្តុះបណ្តាលនិងបំពាក់អាវុធត្រូវដួលរលំ ពួកគេនឹងបោះបង់ចោលនោះទេ។” គ្មាននរណាម្នាក់គិតដូច្នោះទេ។

ព័ត៌មានសំខាន់ៗក្នុងពេលបច្ចុប្បន្ន៖

- ដោយមានក្រុមតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ប្រទេសជាច្រើនកំពុងប្រឹងប្រែង ជម្លៀសពលរដ្ឋរបស់ខ្លួន និងបិទស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ន។
- ជោគវាសនារបស់ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនដែលបានធ្វើការជាមួយរដ្ឋាភិបាលបរទេសនៅតែមិនច្បាស់។ តាលីបង់បានសន្យាលើកលែងទោស ប៉ុន្តែព័ត៌មានលម្អិតនៅតែមិនច្បាស់។
- សារព័ត៌មាន CNN បានចងក្រងបញ្ជីឈ្មោះអង្គការដែលកំពុងធ្វើការ ដើម្បីជួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ ស្វែងយល់បន្ថែមនៅទីនេះ: [here](#)។



ចាក់ថ្នាំវ៉ាក់សាំង #ការពារគ្រួសារអ្នក

ចាក់ថ្នាំវ៉ាក់សាំងជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ
មិនត្រូវការអត្តសញ្ញាណធានារ៉ាប់រងសុខភាព



ស្វែងរកទីតាំងចាក់ថ្នាំវ៉ាក់សាំងតាមរយៈ
[MASS.GOV/COVIDVACCINE](https://mass.gov/covidvaccine)



សេចក្តីប្រកាសអំពីកម្មវិធីសេវាថែទាំខ្លួនផ្ទាល់ (PCA) នៃ កម្មវិធី PACE របស់ Element Care ។



សេចក្តីប្រកាសអំពីសេវាកម្មថែទាំខ្លួនផ្ទាល់ (PCA) របស់ Element Care

កម្មវិធី PACE របស់ Element Care ឥឡូវនេះមានជម្រើសថ្មីដែលអនុញ្ញាតឲ្យសមាជិកកម្មវិធីរបស់យើងខ្ញុំអាចនឹងជួលអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏រក្សាទុកនៅអ្នកថែទាំខ្លួនផ្ទាល់ដែលក៏បាន ដើម្បីជំនួយនៅក្នុងការថែរក្សាសុខភាពនិងជួយសម្រួលរបស់ពួកគាត់។

ក្នុងនាមជាសមាជិករបស់ Element Care អ្នកអាចបញ្ចូលគ្នានូវអត្ថប្រយោជន៍ពីសេវាថែទាំខ្លួនផ្ទាល់(PCA) ហើយនឹងអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងកម្មវិធីPACEរបស់យើងខ្ញុំមានរួម ដូចជា ការថែទាំសុខភាពទាំងស្រុង, ការព្យាបាលដោយចលនានិងវិជ្ជាជីវៈ, មើលថែធ្មេញ, ផ្តល់ថ្នាំជូន, សេវាដឹកជញ្ជូន, និងសកម្មភាពសប្បាយផ្សេងៗ ដែលអាចរក្សាអ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អនៅក្នុងផ្ទះរបស់អ្នកកំឡុងពេល Covid-19, នឹងរដូវផ្តាសាយសម្រាប់ពេញមួយឆ្នាំតែម្តង។

ដូចជាពលរដ្ឋផងដែរ, អ្នកមិនចាំបាច់ចំណាយលុយចេញពីហោប៉ៅអ្នកទេ បើសិនជាអ្នកមាន ឬអ្នកជាអ្នកមានសិទ្ធិទទួលបាន Mass Health នោះ។ យើងក៏មានជម្រើសអាចឲ្យអ្នកបង់ប្រាក់ឯកជនដោយខ្លួនឯង ឬក៏ដោយ MediCare ក៏បាន។ ហើយអ្នកក៏អាចមានលក្ខៈគ្រប់គ្រាន់ទទួលបាននូវកុំព្យូទ័រដៃតូចមួយ សម្រាប់ការណាត់ជួបមើលសុខភាពអ្នក, សកម្មភាពសប្បាយផ្សេងៗតាមអ៊ីនធឺណេត, និងធ្វើការទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្តិដោយឥតគិតថ្លៃ។

បើសិនជាអ្នកគិតថា ៖ អ្នកអាចទទួលបានប្រយោជន៍ពីកម្មវិធី PACE របស់យើងខ្ញុំតែមិនបានចូលរួម ពីព្រោះអ្នកមានអ្នកថែទាំខ្លួនផ្ទាល់ខ្លួន (PCA) ឬក៏អ្នកស្គាល់អ្នកណាផ្សេងទៀតដែលមានចិត្តចង់ចូលរួមក្នុងកម្មវិធី PACE របស់យើងខ្ញុំ ហើយចង់ទុកអ្នកថែទាំខ្លួនផ្ទាល់ (PCA) របស់ពួកគេ នោះសូមធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីបាននិយាយជាមួយនឹងអ្នកដឹកនាំកម្មវិធីនិយាយភាសាខ្មែររបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 978-513-7279 ។

Medicare

សំគាល់ ៖ ការចូលជាសមាជិករបស់កម្មវិធី PACE នឹងការ ចុះ ឈ្មោះក្នុងសេវាថែទាំខ្លួនផ្ទាល់ (PCA) នោះតម្រូវឲ្យមានការវាយតម្លៃនិងសិទ្ធិទទួលបានជាមុនសិន។



Element Care

Improving Health. Enriching Lives.

“យើងនឹងធ្វើរឿងនេះម្តងទៀត” IG អាហ្វហ្គានីស្ថាន ព្រមានពីសង្គ្រាម នាពេលអនាគត

ដោយ៖ Meghann Myers

ពួកតាលីបង់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានដែលគ្មានប្រសិទ្ធភាព។

John Sopko ដែលបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ក្រុមអ្នកនិពន្ធ។

របាយការណ៍ប្រចាំត្រីមាស SIGAR

លោកបានមានប្រសាសន៍ថា “អ្នក

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្តឃ្លាំមើល បន្ទាប់ពីយោធាអាមេរិក បាន ចាកចេញពី មូលដ្ឋានអាកាស Bagram ក្នុងខេត្ត Parwan ភាគខាងជើងទីក្រុង កាប៉ូលនៃប្រទេសអាហ្វហ្គានីស្ថាន កាលពី ថ្ងៃច័ន្ទទី៥ ខែកក្កដា ឆ្នាំ២០២១ ។ (Rahmat Gul/AP)

អគ្គសេនាធិការពិសេសសម្រាប់ ការស្ថាបនាឡើងវិញនៃប្រទេសអាហ្វហ្គានីស្ថាន បានបែកបាក់ខ្ទាត់ខ្ទាយពីការគ្រប់គ្រង របស់រដ្ឋាភិបាល ក្នុងប្រតិបត្តិការរយៈពេល ពីរទសវត្សរ៍នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ បានចង្អុលបង្ហាញ ពីការផ្លាស់ប្តូរទីតាំង គោលដៅ និង ការកំណត់ពេលវេលាមិនប្រាកដប្រជា ជា មូលហេតុចម្បងមួយដែលនាំអោយមានការ ដកទ័ពអាមេរិក ផ្តល់ផលចំណេញដល់



ថ្មីបំផុតដែលបានចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ប្រាប់រឿងដូចគ្នា និងមានការ និយាយគ្នា។ នេះជាការសំដីរបស់លោក

មិនគួរភ្ញាក់ផ្អើលទេ ប្រសិនបើអ្នកបាន អានរបាយការណ៍របស់យើងយ៉ាងហោចណាស់ កាលពី៩ឆ្នាំ...ខ្ញុំបាននៅទីនោះ” ។ “យើង

បានគូសបញ្ជាក់ពីបញ្ហា ការតម្រង់ទិស ការប្រឹក្សាយោបល់ និងជួយបេសកកម្ម ជាមួយយោធាអាហ្វហ្គានីស្ថាន”។

បន្ទាប់ពីការប្រកាសរបស់រដ្ឋបាលបែ ជិន ក្នុងខែឧសភា ដែលថា កងទ័ព និង អ្នកជាប់កិច្ចសន្យាទាំងអស់នឹងត្រូវបញ្ជូន នៅចុងខែសីហាប្រតិកម្មតបជាសាធារណៈ បានផ្ទុះឡើង មានទាំងការខកចិត្តចំពោះ សង្គ្រាម “បរាជ័យ” និងការត្អូញត្អែរថា សហរដ្ឋអាមេរិកកំពុងដកថយមុនពេល បញ្ចប់ការងារ។

លោក Sopko បាននិយាយថា បញ្ហា នេះគឺ “ការងារ” មានច្រើនមុខព្រួយ ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០០១។ ចាប់ផ្តើមដំបូង ជាបេសកកម្មរុះរើរដ្ឋាភិបាល តាលីបង់ដែលអនុញ្ញាតឱ្យមានពួកអាល់ គៃដាធ្វើការបណ្តុះបណ្តាលនៅអាហ្វហ្គានីស្ថាន ផ្លាស់ប្តូរទៅជាលំហាត់កសាងប្រទេស ជា កិច្ចខិតខំប្រឹងប្រែងដើម្បីវាយបកវិញ កំទេច ក្រុមបះបោរផ្សេងៗ ពង្រឹងរដ្ឋាភិបាល និង យោធាអាហ្វហ្គានីស្ថាននៅថ្នាក់កណ្តាល ដើម្បីអោយពួកគេ នៅទីបំផុតអាចការពារ ខ្លួន ឯងបាន។

តទៅទំព័រទី០៨



មណ្ឌលពិនិត្យសុខភាពលីន

Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine

សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

តមកពីទំព័រទី ០១ ប្រព័ន្ធបោះឆ្នោតថ្មីរបស់ទីក្រុង...

ផែនការ E ការបោះឆ្នោតបានប្រព្រឹត្តទៅនៅ ទូទាំងទីក្រុង សម្រាប់អាសនៈធំៗ ដោយអ្នកកាន់សំបុត្រកំពូលទាំង ៩ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សា។ ជាមួយនឹងប្រព័ន្ធនេះ បេក្ខជនជាច្រើនដែលមានទំនាក់ទំនងនឹងការទទួលស្គាល់នាមត្រកូលទទួលបានសម្លេងគាំទ្រច្រើន និងទីក្រុងត្រូវបានដំណើរការតាមវិធីនេះអស់រយៈពេលជាយូរមកហើយ។ អ្នកខ្លះបានអះអាងថា វាបានផ្តល់នូវស្ថិរភាពដោយមិនបែងចែកផលប្រយោជន៍អ្នកជិតខាងផ្សេងគ្នា ដែលនាំឱ្យទីក្រុងឡើយទាំងមូលមានការរីកចម្រើន។


ខណៈនេះ ប្រហែលជាការពិតទាំងអស់ការបោះឆ្នោតក្នុងឆ្នាំ២០១៥ មានបេក្ខជនភាគតិចចំនួន ៥ រូប និងគ្មានបេក្ខជនណាម្នាក់ត្រូវបានជ្រើសរើសនោះទេ រួមទាំងសមាជិកក្រុមប្រឹក្សា លោក វ៉ាសនា នួនដែលបានជាប់ឆ្នោតមួយអាណត្តិ មិនបានជោគជ័យក្នុងវដ្តនៃការបោះឆ្នោតពីរខាងក្រោម។ បញ្ហាធ្ងន់ធ្ងរត្រូវបានចោទឡើងថា ប្រព័ន្ធនេះកំពុងធ្វើឱ្យចុះថយសម្លេងរបស់អ្នកបោះឆ្នោតភាគតិចនិងអ្នកបោះឆ្នោតជាទូទៅនៅតាមសង្កាត់ ហើយពេលនោះសមាជិកក្រុមប្រឹក្សាក្រុងចំនួន ៥ រូបក្នុងចំណោម ៩ រូបបានរស់នៅក្នុងសង្កាត់តែមួយនោះគឺជាសង្កាត់របស់ Belvedere ។

បណ្តឹងបានអូសបន្លាយអស់រយៈពេលពីរបីឆ្នាំ ទាំងនៅក្នុង និងក្រៅតុលាការ ការប្រជុំឯកជននិងសាធារណៈប្រមូលផ្តុំមតិសាធារណៈនៅទូទាំងទីក្រុង។ គណបក្សទាំងពីរបានឈានដល់ដំណោះស្រាយមួយ - ទីក្រុងឡើយត្រូវបានបែងចែកជា ៨ ស្រុក និង ៣ អាសនៈធំៗ សម្រាប់គណៈកម្មាធិការសាលារៀន ដែលពីមុនមានអាសនៈនៅទូទាំងទីក្រុងចំនួន ៦ ឥឡូវនឹងមាន ៤ ស្រុក និង ២ អាសនៈធំៗ ប្រព័ន្ធបោះឆ្នោតថ្មីនេះកំពុងត្រូវបានអនុវត្តនៅរដូវស្លឹកឈើជ្រុះនេះ។ បញ្ជីឈ្មោះបេក្ខជនសម្រាប់មណ្ឌលនីមួយៗមានដូចខាងក្រោម។

នឹងមានការបោះឆ្នោតបឋមនៅថ្ងៃអង្គារទី២១ ខែកញ្ញា សម្រាប់មណ្ឌលដែលមានបេក្ខជនលើសពីបីឈរឈ្មោះសម្រាប់តំណែងដូចគ្នា។ ការបោះឆ្នោតបឋមនឹងប្រព្រឹត្តទៅនៅស្រុកលេខ២ ស្រុកលេខ៣ ស្រុកលេខ៤ និងស្រុកលេខ៧ សម្រាប់ក្រុមប្រឹក្សាក្រុង។ នឹងមិនមានការបោះឆ្នោតបឋមសម្រាប់គណៈកម្មាធិការសាលារៀន

ទេ រហូតដល់ការបោះឆ្នោតសកលនៅថ្ងៃអង្គារទី២ ខែ វិច្ឆិកា ឆ្នាំ២០២១។ ថ្ងៃចុងក្រោយសម្រាប់ចុះឈ្មោះបោះឆ្នោតបឋម គឺថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៨ យប់។

- ស្រុកលេខ 1: Pawtucketville
Rodney Elliott
Daniel Rourke
- ស្រុកលេខ 2: Centralville



- Martin Hogan, Corey Robinson, Robert Gignac

- ស្រុកលេខ 3: Belvidere
David Conway, William Samaras, John Leahy

- ស្រុកលេខ 4: Back Central
Ryan Rourke, Paul Belley, Wayne Jenness

- ស្រុកលេខ 5: Sacret Heart/South Lowell
Kimberly Scott, Tooch Van

- ស្រុកលេខ 6: Lower Highland
Sokhary Chau, Justin Ford.

- ស្រុកលេខ 7: Acre
David Ouellette, Paul Yem, Kamara Kay, Patricia Stratton

- ស្រុកលេខ 8: Highlands
Erik Gitschier, Ty Chum

- At Large: Debra Belanger, Rita Mercier, Robert Hoey, Vesna Noun, John Drinkwater, Bobby Tugbiyele.

- គណៈកម្មាធិការសាលារៀន
ស្រុកលេខ 1
Stacy Thompson, Ben Opara
- ស្រុកលេខ 2

Lowell's New Election System From Page 01

with the top 9 ticket holders getting seats as councillors. With this system, many candidates with strong ties and family name recognition received the most votes and the city was run this way for a very long time. Some argued it has given stability, without dividing different neighborhood interests, which has allowed Lowell to progress as a whole. While this maybe all true, in the 2015 election,

there were 5 minority candidates and none were elected, including one term elected councilor Vesna Nuon who ran unsuccessfully the following two election cycles. Serious questions were raised that the system was diluting the voices of the minority voters and voters in general in the neighborhoods and at that time, 5 out of 9 city councilors resided in one single neighborhood, that of Belvedere.

The lawsuits dragged on for a few years, in and out of courts, private and public meetings, gathering pubic opinions throughout the city. Both parties reached a settlement - Lowell being divided into 8 Districts and 3 at large seats. For the school committee, which formerly had 6 city-wide seats will now have 4 districts and 2 at large seats. This new election system is being implemented this fall. The list of the candidates for each district is listed below. There will be a primary election on Tuesday, September 21st for districts which has more than three candidates running for the same post. The primary election

will take place in District 2, District 3, District 4, and District 7 for city council. There will be no primary election for the school committee until the general election on Tuesday, November 2nd, 2021. Last day to register to vote in the primary is September 1st, 2021 at 8pm.

- District 1: Pawtucketville
Rodney Elliott
Daniel Rourke

- District 2: Centralville
Martin Hogan, Corey Robinson, Robert Gignac

- District 3: Belvidere
David Conway, William Samaras, John Leahy

- District 4: Back Central
Ryan Rourke, Paul Belley, Wayne Jenness

- District 5: Sacret Heart/South Lowell
Kimberly Scott, Tooch Van

- District 6: Lower Highland
Sokhary Chau, Justin Ford.

- District 7: Acre
David Ouellette, Paul Yem, Kamara Kay, Patricia Stratton

- District 8: Highlands
Erik Gitschier, Ty Chum

- At Large: Debra Belanger, Rita Mercier, Robert Hoey, Vesna Noun, John Drinkwater, Bobby Tugbiyele.

- School Committee
District 1
Stacy Thompson, Ben Opara

- District 2
Eileen Delrossi, Hilary Clark

- District 3
Andre Descoteaux, Susie Chhoun

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

កូនប្រសាណោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ត្រូវបានតែងតាំងឱ្យ ដឹកនាំក្រុមការងារស៊ើបអង្កេតអ្នកញុះញង់ពលរដ្ឋតវ៉ារឿងដីធ្លី

កូនប្រសាណោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិ សម្រេចឱ្យដឹកនាំក្រុមការងារស៊ើបអង្កេតនិងស្រាវជ្រាវអ្នកញុះញង់ឱ្យពលរដ្ឋតវ៉ារឿងដីធ្លី ប៉ុន្តែអ្នកវិភាគថា ការតែងតាំងនេះ គឺដើម្បីបង្កើនអំណាចសម្ព័ន្ធពលរដ្ឋរងគ្រោះ និងការពារកំហុសគ្រួសារ ហ៊ុន ប៉ុណ្ណោះ។

លោក ឌី វិជ្ជា ដែលត្រូវជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិសម្រេចឱ្យដឹកនាំក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្តាភាគឆ្នេរ-ខេត្ត។

សេចក្តីសម្រេចអំពីការកែសម្រួលសមាសភាពរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា លោក នេត សាវៀន ដែលជាអគ្គស្នងការនគរបាលជាតិ និងក៏ជាកូនប្រសាណោក ហ៊ុន សែន បានសម្រេចឱ្យលោក ឌី វិជ្ជា ដឹកនាំប្រមូលព័ត៌មាន ក្រុមការងារស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់។

សេចក្តីសម្រេចដែលថា ក្រុមការងារនេះមានសមាសភាពចំនួន ១៦នាក់ដែលមានលោក ឌី វិជ្ជា ជាអ្នកដឹកនាំ។ ក្រុមការងារនេះមានសិទ្ធិ និងភារកិច្ច ដូចជាប្រើប្រាស់កម្លាំងនៃនាយកដ្ឋានជំនាញក្រោមផែនការសន្តិសុខលើការងារនីតិវិធីនិងអន្តរាគមន៍ក្នុងករណីចាំបាច់ និងប្រើប្រាស់កម្លាំងផែនការសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្តលើការប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត និងនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងដែនសមត្ថកិច្ចខេត្តពីរបួច្រើន។

លើសពីនេះ ក្រុមការងារនេះក៏មានសិទ្ធិកសាងសំណុំរឿងលើករណីជម្លោះដី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់បញ្ជូនទៅតុលាការ ជាដើម។

ក្រៅពីមានសិទ្ធិប្រើប្រាស់កម្លាំង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ក្រុមការងារនេះក៏មានភារកិច្ចក្នុង



ការប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់គាំទ្រ ឧបត្ថម្ភដល់ការបង្កើតឱ្យមានការតវ៉ាទាមទារ ឬរៀបចំឱ្យមានជម្លោះដីធ្លីនិងសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ដែលបង្កឱ្យមានចលាចលនៅតាមបណ្តាលភាគឆ្នេរ-ខេត្ត។

ជាងនេះទៀត ត្រូវដំឡើងបញ្ជីករណីរឿង ដើម្បីកំណត់ការទប់ស្កាត់ និងបង្ក្រាបហើយនិងវាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេត និងកសាងសំណុំរឿងទៅតុលាការរួមទាំងស្រាវជ្រាវប្រមូលភស្តុតាង និងកសាងបញ្ជីមុខសញ្ញាឈានដល់ការអនុវត្តនីតិវិធីជាដើម។

អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក គឹម សុខ លើកជាសំណួរថា តើលោក ឌី វិជ្ជា ជាកូនប្រសាណោក ហ៊ុន

សែន គួរស័ក្តិសមត្រូវតែងតាំងជាអ្នកដឹកនាំក្រុមការងារស៊ើបអង្កេតលើករណីជម្លោះដីធ្លីដែរឬទេ ពីព្រោះលោក ឌី វិជ្ជា ជាប់ពាក់ព័ន្ធនឹងការប្តូរដីពីពលរដ្ឋ និងគប់គិតប្រមូលយកដីរដ្ឋ ដីព្រៃឈើរបស់រដ្ឋ បឹងរបស់រដ្ឋ និងភ្នំរដ្ឋស្ទើរតែគ្រប់ខេត្ត-រាជធានីនៅទូទាំងប្រទេស ខណៈភរិយារបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា និង

បាន និងមានការប្តឹងផ្តល់ទៅតុលាការ គឺគ្រាន់តែតម្រូវឱ្យតុលាការកាត់សេចក្តីតាមផ្លូវច្បាប់ និងអង្គហេតុត្រឹមត្រូវ គឺលែងមានបញ្ហាច្របូកច្របល់ហើយ។

លោក គឹម សុខ បន្តថា ស្ថាប័នដែលដោះស្រាយវិវាទដីធ្លីមានស្រាប់ លោក ហ៊ុន សែន មិនប្រើ ហើយចេះតែតែងតាំងឱ្យគេរើងជាន់ភារកិច្ចគ្នា។ នេះមានន័យថា មិនមែនជាដ្ឋាភិបាលជាតិខ្មែរដើម្បីការពារប្រយោជន៍ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែគឺជាដ្ឋាភិបាលគ្រួសារ ហ៊ុន តែងតាំងសមាជិកគ្រួសារ ហ៊ុន ឲ្យចាត់ការគ្រប់សាច់រឿងដើម្បីការពារប្រយោជន៍គ្រួសារ ហ៊ុន សុទ្ធសាធ។

អ្នកវិភាគនយោបាយនិងសង្គមរូបនេះថាការតែងតាំងលោក ឌី វិជ្ជា ឱ្យស៊ើបអង្កេតជម្លោះដីធ្លី ទំនងជាលោក ហ៊ុន សែន បញ្ជាឱ្យលោក ឌី វិជ្ជា ចេញមុខការពារអ្នកស្រី ហ៊ុន ម៉ាណា ជាប្រពន្ធព្រោះនៅស្រុកខ្មែរគ្មានអ្នកណាឈ្លៀងឈាមរំលោភដីធ្លីខុសច្បាប់ជាងអ្នកស្រី ហ៊ុន ម៉ាណា នោះទេ។ លើសពីនេះទៅទៀត ទំនងជាករណីជម្លោះដីធ្លីខ្លះរបស់អ្នកស្រី ហ៊ុន ម៉ាណា ត្រូវប៉ះនឹងពួកឧកញ៉ាធំៗ និងខ្សែបក្ខពួកផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ហើយបើមិនប្រើលោក ឌី វិជ្ជា ជាស្វាមីឲ្យទៅសម្អាតពួកគេទេ អាចមានការតឹងតែងខ្លាំងឆ្ងាយចេញក្រៅកាន់តែធំ។

លោក ឌី វិជ្ជា គឺជាកូនរបស់លោក ហុក ឡុងឌី ដែលជាអតីតអគ្គស្នងការនគរបាលជាតិ ហើយសព្វថ្ងៃលោកជាកូនប្រសារបស់លោក ហ៊ុន សែន។

បច្ចុប្បន្ន លោក ឌី វិជ្ជា មានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ហើយជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩។

លោក ហ៊ុន សែន ធ្វើការសហការគ្នាយ៉ាងល្អក្នុងការប្តូរដីរាស្ត្រ និងរំលោភយកដីរដ្ឋ។

លោកយល់ថា ការតែងតាំងលោក ឌី វិជ្ជា មិនមែនទៅប្រមូលព័ត៌មាន និងដោះស្រាយបញ្ហានោះទេ ប៉ុន្តែដើម្បីទៅបង្កើនការសម្អាតតំរាមកំហែងពលរដ្ឋរងគ្រោះកុំឱ្យហ៊ានតវ៉ារកយុត្តិធម៌។ លោកបន្តថា ករណីជម្លោះដីធ្លីស្ទើរពេញប្រទេសបើពិតជាចង់រកយុត្តិធម៌ ទាល់តែហ៊ានចាប់សមាជិកគ្រួសារ ហ៊ុន ជាពិសេសកូនៗរបស់លោក ហ៊ុន សែន និងលោក ហ៊ុន សែន ផ្ទាល់ កាត់ទោសដាក់គុកតែម្តង។

ម្យ៉ាងទៀត លោកកត់សម្គាល់ថា បើគេចង់រកយុត្តិធម៌ឱ្យពលរដ្ឋមែននោះ មិនចាំបាច់តែងតាំងលោក ឌី វិជ្ជា ឱ្យតែរស់រាន់នឹងការងារនេះទេ គឺគ្រាន់តែប្រគល់ភារកិច្ចទៅក្រសួងដែនដី ធ្វើការស៊ើបអង្កេត និងដោះស្រាយដោយកុំប្រកាន់បក្ខពួក ហើយប្រសិនបើករណីនោះធ្ងន់ធ្ងរ សម្រួលមិន

សហរដ្ឋអាមេរិកជម្លៀសមនុស្ស ៧០០០ នាក់ ចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៥ ថ្ងៃ និងមនុស្សរាប់ពាន់នាក់ទៀតត្រៀមខ្លួនឡើងយន្តហោះនៅក្រុងកាប៊ុល

ចំណុចសំខាន់ៗ៖

- មន្ទីរប៉ង់តាហ្គេនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានជម្លៀសមនុស្សប្រមាណ ៧០០០ នាក់ចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានដោយយន្តហោះដឹកទំនិញក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ។
- បច្ចុប្បន្នយោធាអាមេរិកអាចដឹកមនុស្សប្រមាណពី ៥០០០ ទៅ ៩០០០ នាក់ក្នុងមួយថ្ងៃចេញពីទីក្រុងកាប៊ុល ប៉ុន្តែគួរលេខនេះអាស្រ័យលើមនុស្សនៅឯអាកាសយានដ្ឋាន ដែលត្រៀមចេញដំណើរ។
- មនុស្សជាង ២០០០ នាក់ត្រូវបានជម្លៀសចេញតាមយន្តហោះ C-17 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលក្នុងនោះមានប្រហែល ៣០០ នាក់ ជាជនជាតិអាមេរិក។
- អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា លោកមិនដឹងថាមានពលរដ្ឋអាមេរិកប៉ុន្មាននាក់ដែលនៅសល់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះទេ។
- ប្រធានាធិបតី ចូបៃដិន បាននិយាយថា គាត់អាចពន្យារពេលនៃការដកកងទ័ពអាមេរិកពីប្រទេសអាហ្វហ្កានីស្ថានដល់ថ្ងៃទី៣១ ខែសីហា ដើម្បីសម្រួលដល់ការជម្លៀសបន្ថែម។

ក្រុងវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកបានដឹកមនុស្សប្រហែល ៧០០០ នាក់ចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានដោយយន្តហោះដឹកទំនិញក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ ខណៈពេលដែលកងកម្លាំងអាមេរិកប្រឹងប្រែងជម្លៀសប្រជាជនឲ្យបានច្រើន តាមដែលអាចធ្វើទៅបានក្នុងរយៈពេលតិចជាងពីរសប្តាហ៍មុនពេលកំណត់ដោយខ្លួនឯងដើម្បីដកខ្លួនចេញពីប្រទេស។

ចាប់តាំងពីចុងខែកក្កដាសហរដ្ឋអាមេរិកបានជម្លៀសមនុស្សប្រមាណ ១២០០០ នាក់ចេញពីប្រទេសអាហ្វហ្កានីស្ថានដែលជាគូលេខមួយរួមបញ្ចូលទាំង ពលរដ្ឋអាមេរិក បុគ្គលិកស្ថានទូតអាមេរិក ពលរដ្ឋប្រទេសណាតូ ជនជាតិអាហ្វហ្កានីស្ថានដែលមានហានិភ័យ ក៏ដូចជាជនជាតិ

អាហ្វហ្កានីស្ថានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេស។

ឧត្តមសេនីយ៍ឯក William “Hank” Taylor បាននិយាយថា ខណៈពេលដែលយោធាអាមេរិកអាចដឹកមនុស្សប្រមាណពី ៥០០០ ទៅ ៩០០០ នាក់ក្នុងមួយថ្ងៃចេញពីទីក្រុងកាប៊ុល គួរលេខនេះអាស្រ័យលើអ្នកនៅក្នុងព្រលានយន្តហោះត្រៀមខ្លួនចាកចេញពីទីតាំងកំណត់ និងបានឡើងយន្តហោះ។

លោក Taylor បាននិយាយថា មនុស្សជាង ២០០០ នាក់ត្រូវបានជម្លៀសចេញតាមយន្តហោះ C-17 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អ្នកនាំពាក្យមន្ទីរ



បញ្ចកោណ លោក John Kirby បានប៉ាន់ប្រមាណថា អ្នកដំណើរប្រហែល ៣០០ នាក់គឺជាជនជាតិអាមេរិក។ លោក Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនដឹងថា មានពលរដ្ឋ អាមេរិកប៉ុន្មាននាក់ដែលនៅសល់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្នមានមនុស្សចំនួន ៦០០០ នាក់នៅឯអាកាសយានដ្ឋានតាមនីតិវិធីពេញលេញផ្តល់ដោយសហរដ្ឋអាមេរិកសម្រាប់ការជម្លៀស

ហើយកំពុងរង់ចាំឡើងយន្តហោះ។

ការបង្ហាញចុងក្រោយនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និយាយថា បច្ចុប្បន្ននេះ មន្ទីរបញ្ចកោណមិនមានលទ្ធភាពនាំជនជាតិអាមេរិកទៅកាន់អាកាសយានដ្ឋានដើម្បីជម្លៀសចេញដោយសុវត្ថិភាពបានទេ។

នៅពេលសួរអំពីអ្នកមិនអាចទៅដល់ក្លោងទ្វារអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅក្រុងកាប៊ុល ព្រោះតែអាកាសយានដ្ឋាននៅពីក្រោយចំណុចត្រួតពិនិត្យពួកតាលីបង់ លោក Lloyd Austin បាននិយាយថា “ខ្ញុំមិនមានសមត្ថភាពចេញទៅក្រៅ និងបន្តប្រតិបត្តិការនៅក

ឯអាកាសយានដ្ឋានដើម្បីសម្រួលដល់ការចូលទៅក្នុងបរិវេណសម្រាប់ការជម្លៀស។ មានកងទ័ពប្រមាណ ៥២០០ នាក់កំពុងការពារកន្លែងនេះ និងជួយដល់ការជម្លៀសអ្នកដំណើរតាមជើងហោះហើរ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ប្រធានាធិបតី ចូបៃដិន បានការពារការសម្រេចចិត្តរបស់គាត់ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថានដោយនិយាយថា មិនមានវិធីណាមួយ ដើម្បី “ចេញដោយគ្មានភាពរីករ” នោះទេ។

លោក Biden បាននិយាយថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើងដើម្បីធ្វើឱ្យជនជាតិអាមេរិកទាំងអស់ចេញនិងសម្ព័ន្ធមិត្តរបស់យើងចេញ” ។ លោកបានបន្ថែមថាលោកអាចពិចារណាបន្តពេលវេលាកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់ការដកកងទ័ពចេញទាំងស្រុង។

ថ្វីបើចំនួនកងទ័ពអាហ្វហ្កានីស្ថានមានច្រើនលើសលប់ ដែលត្រូវបានជួយដោយកងកម្លាំងចម្រុះអាមេរិក និងណាតូ អស់រយៈពេល ២០ ឆ្នាំចុងក្រោយក៏ដោយក្រុមតាលីបង់ នៅតែ ដណ្តើមបានទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ។

នៅសប្តាហ៍ក្រោយ សមាជិកគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាត្រូវបានគេរំពឹងថានឹងទទួលបានការសង្ខេបអំពីវិបត្តិដែលកំពុងកើតមាននៅប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីគណៈកម្មាធិការប្រាប់ទៅសារព័ត៌មាន NBC ។

សេចក្តីសង្ខេបដែលមានពាក់ព័ន្ធទីភ្នាក់ងារចារកម្ម អាមេរិកជាច្រើន នឹងមានគោលបំណងពន្យល់ពីរបៀបដែលប្រទេសនេះ ធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយក្រុមតាលីបង់ទាំងស្រុង។ កិច្ចប្រជុំសម្ងាត់នេះនឹងផ្តល់ឱកាសឱ្យសមាជិកសភាស្វែងយល់អំពីស្ថានភាពសន្តិសុខដែលកំពុងលាតត្រដាងនៅអាហ្វហ្កានីស្ថាន បំភ្លឺអំពីការសន្ទនារបស់អាមេរិកជាមួយតាលីបង់ និង ផ្តល់ព័ត៌មានថ្មីៗ អំពីកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន។

តមកពីទំព័រទី ០៤ IG អាហ្សហ្គានីស្ថានព្រមានពីសង្គ្រាម

Sopko បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះមានជាប់ពាក់ព័ន្ធច្រើនជាងផែនការ Marshall ជាកម្មវិធីដឹកនាំដោយអាមេរិក ដើម្បីស្តារអីប្រឡើងវិញ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ។

មិនថាជាភិបាលអាហ្សហ្គានីស្ថានទប់ទល់ទេ បន្ទាប់ពីការដកទ័ពរបស់អាមេរិក នៅទីបំផុតនឹងអស់សុពលភាព ប៉ុន្តែនៅពេលមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់អាមេរិកភាគច្រើននិយាយអំពីមូលហេតុនៃការដកថយនោះ ពួកគេដាក់វាជាគោលដៅតែមួយ៖ បច្ចុប្បន្ន អាហ្សហ្គានីស្ថានមិនមែនជាកន្លែងក្រុមភេរវករអាចរៀបចំផែនការនិងបណ្តុះបណ្តាលសម្រាប់ការវាយប្រហារលើ សហរដ្ឋអាមេរិកនោះទេ។ ដូច្នេះ បេសកកម្មបានសម្រេចហើយ។

Sopko បាននិយាយថា ការដឹកនាំដោយយោធានៅមូលដ្ឋាន “បានឆ្លងកាត់ការលំបាក” ជាច្រើន ដែលកើតមានឡើង

អស់ពេលជាច្រើនឆ្នាំ វាហាក់ដូចជាសហរដ្ឋអាមេរិកបានសម្រេចគោលដៅដើមរបស់ខ្លួននៅអាហ្សហ្គានីស្ថាន។

គាត់បាននិយាយថា “រាល់ពេលយើងពិនិត្យមើលឧបករណ៍វាយតម្លៃ យោធាអាមេរិករបស់យើងផ្លាស់ប្តូរទីតាំងគោលដៅ

អោយពួកគេអស់ហើយ”។ “ហើយចំពោះបញ្ហាធ្ងន់ធ្ងរពិតប្រាកដ យើងផ្តោតលើការធ្វើសង្គ្រាមបន្ទាន់ និងមិនសម្លឹងមើលឃើញអ្វីដែលខ្ញុំហៅថា “កន្ទុយវែង” ជាបញ្ហាភស្តុភារទាំងមូល”។

ឧទាហរណ៍ Sopko បានលើកឡើងថា អង្គភាពកងទ័ពជាតិអាហ្សហ្គានីស្ថាន



ហើយនិយាយថា “អូហ៍ អត់ទេ អត់ទេ នោះមិនមែនជាការសាកល្បងដែលអ្នកចង់ធ្វើនោះទេ” ដើម្បីចោទជាសំណួរធ្ងន់ៗអំពីនិរន្តរភាពនៃឧបករណ៍ បច្ចេកវិទ្យាកម្រិតខ្ពស់ទាំងអស់នេះ យើងបានផ្តល់

បដិសេធមិនបំពេញការងារជាមូលដ្ឋានដូចជា ការបោសសំអាតតាមដងផ្លូវ ឬសន្តិសុខប៉ុស្តិ៍ត្រួតពិនិត្យ ដោយគ្មានការជួយពីកម្លាំងពិសេសតូចតាចរបស់ប្រទេសនោះទេ ដូច្នេះ វាខ្លះខ្លាយសមត្ថភាព និង

ដុតបំផ្លាញចោលក្នុងពេលតែមួយ។

ប៉ុន្តែនៅពេលដែលថ្នាក់ដឹកនាំអាមេរិកនៅអាហ្សហ្គានីស្ថានត្រូវបានស្នើឱ្យបង្ហាញពីវឌ្ឍនភាព ពួកគេបានប្តូររង្វាស់ម៉ែត្រ។

គាត់បាននិយាយថា “ហើយរាល់ពេលយើងចូល យោធាអាមេរិកបានប្តូរបង្គោលគោលដៅហើយធ្វើឱ្យកាន់តែងាយស្រួលក្នុងការបង្ហាញពីជោគជ័យ។ ទីបំផុតនៅពេលពួកគេមិនអាចធ្វើបាន ពួកគេបែរជាដាក់ចំណាត់ថ្នាក់ឧបករណ៍វាយតម្លៃទៅវិញ”។ “ដូច្នេះ ពួកគេដឹងថា យោធាអាហ្សហ្គានីស្ថានអាចក្រក់ប៉ុណ្ណា។ ប្រសិនបើអ្នកមានការបោសសំអាត អ្នកអាចរកឃើញ ប៉ុន្តែជនជាតិអាមេរិក ជាអ្នកបង់ពន្ធជាតំណាងរាស្ត្រ ជាអ្នកធ្វើការនៅស្ថានទូតមិនដឹងថាវាអាចក្រក់ប៉ុណ្ណាទេ” ។

Sopko និយាយថា កងទ័ពអាកាសអាហ្សហ្គានីស្ថាន គឺជាឧទាហរណ៍រឿងជោគជ័យ ព្រោះអ្នកបើកយន្តហោះរបស់ពួកគេមានសមត្ថភាពពួកគេអាចហោះហើរ បេសកកម្មប្រយុទ្ធដោយខ្លួនឯងបាន។

តទៅទំព័រទី០៨

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh Chiro Health & Rehab, Inc.



ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យជាសះស្បើយ។ ថ្វីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សាល្អៗ និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង២០ ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ ល្ងាច
០១:០០ យប់ - ០២:០០ រសៀល បិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចថ្លោះ • subluxation • ឈឺផ្តិតខ្នង
- sciatica • ម្តេចដោយការទោយន៍
- ជំងឺសន្លាក់ • ម្តេចមើស • រោគសរសៃប្រសាទ
- ថែទាំសុខភាពពន្យារ



តមកពីទំព័រទី ០៨ IG អាហ្វហ្កានីស្ថានព្រមានពីសង្គ្រាម

ប៉ុន្តែពួកគេពឹងផ្អែកលើការថែទាំតាម កិច្ចសន្យាព្រោះមិនមានការខិតខំប្រឹងប្រែង ស្រដៀងគ្នាដើម្បីបណ្តុះបណ្តាលមេកានិច។

លោកបាននិយាយថា “កងទ័ពអាកាស របស់យើងផ្ទាល់បានប្រាប់យើង ដូចដែល យើងបានរាយការណ៍ម្តងហើយម្តងទៀត អ្នកមិនអាចប្រែក្លាយនរណាម្នាក់ទៅជា អ្នកបើកយន្តហោះ UH-60 រយៈពេល តែមួយយប់ ឬក្លាយជាមេកានិកម្រិតមួយ ឬកម្រិតពីរ ឬកម្រិតទី៣ ក្នុង រយៈពេល តែមួយយប់បានទេ”។ “ទាំងនេះ ត្រូវការ ចំណាយពេលច្រើនខែ ហើយនោះគឺជា បញ្ហាធ្ងន់ធ្ងរមួយដែលយើងបានលើកឡើង មិនត្រឹមតែការបណ្តុះបណ្តាល ANDSF ការផ្តល់ប្រឹក្សា និងជួយប៉ុណ្ណោះទេ ប៉ុន្តែ ជាមួយការស្ថាបនាឡើងវិញទាំងមូល”។

វប្បធម៌នៃការគិតប្រកបដោយក្តីប្រាថ្នា បានធ្វើអោយ ANDSF បរាជ័យ។

លោក Sopko បានបន្ថែមថា “យើង បានគូសបញ្ជាក់ម្តងហើយម្តងទៀត៖ យើង មានពេលវេលាមិនប្រាកដប្រជាសម្រាប់ ការងារទាំងអស់របស់យើង ហើយនោះ៖

គឺជាអ្វីដែលឥឡូវនេះ កំពុងបង្កបញ្ហាដែល អ្នកឃើញជាមួយយោធា”។

ថាតើស្ថាប័នសន្តិសុខជាតិ រៀនសូត្រ អ្វីពី ២០ ឆ្នាំចុងក្រោយនេះ នៅតែគេ មើលឃើញ ទោះបីជា Sopko បានបង្កើត កម្មវិធីសម្រាប់របាយការណ៍មេរៀនប្រទេស



អាហ្វហ្កានីស្ថានដែលនឹងត្រូវចេញផ្សាយ ក្នុងពេលឆាប់ៗនេះរបស់ SIGAR ទុកជា ធនធានមួយ។

“...អ្វីដែលអ្នកឃើញនៅអាហ្វហ្កានីស្ថាន

មធ្យោបាយមិនល្អក្នុងការប្រមូលមេរៀន ឬការសង្កេតចំពោះសកម្មភាពធំៗ ដូច យើងបានធ្វើនៅអាហ្វហ្កានីស្ថានដែរ”។

ពិតជាអ្វីដែលយើងបាននិយាយបន្ទាប់ពី ប្រទេសវៀតណាម៖ យើងនឹងមិនធ្វើបែប នេះទៀតទេ។ យើងបានធ្វើនៅប្រទេស អ៊ីរ៉ាក់។ យើងបានធ្វើនៅប្រទេសអាហ្វហ្កា

Advertisement for Lowell Primary Care Center. Text: "We're OPEN", "Lowell Primary Care Center OPEN DURING COVID-19 PANDEMIC", "Telehealth", "Primary Care & Behavioral Health". Includes an image of hands forming a heart and the center's logo. Bottom text: "មណ្ឌលពិនិត្យសុខភាពទូរ័ស្ត បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 តាមរយៈ Telehealth សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត Call: (978) 455-7992".

Two advertisements. Top: "URBAN REAL ESTATE" by Daniel Tan, Real Estate Agent, Cell: 978-902-6354, 508 Westford Street • Lowell, MA 01851 (978) 454-0444. Bottom: "KK Insurance Agency, Inc." with text "រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម Car • Home • Business", 508 Westford Street Lowell, MA 01851 978-970-2212 kk@kkinsurancema.com. Includes an image of a house.

មណ្ឌលពិនិត្យសុខភាពទូរគ្រឹះ

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

តមកពីទំព័រទី ០១ មូលហេតុ៤យ៉ាង ដែលក្រុម...

ស្លាកយីហោយុត្តិធម៌អ៊ីស្លាមបែបយោធា ក្នុងរយៈពេល ៥ ឆ្នាំ ដែលពួកគេបាន គ្រប់គ្រង រហូតដល់ពេលត្រូវផ្តល់រំលំ ដោយការលុកលុយរបស់កងកម្លាំងដឹកនាំ ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១ ។

ចូរពិនិត្យមើលថាហេតុអ្វីបានជា លទ្ធផលនៅអាហ្វហ្គានីស្ថានក្លាយជា កង្វល់៖

អាហ្វហ្គានីស្ថាននឹងក្លាយជាបញ្ហា សិទ្ធិមនុស្សនៅតាមបណ្តាខេត្តដែលពួកគេ ចាប់យកបាននៅចុងសប្តាហ៍នេះ មាន ភស្តុតាងរឹងមាំដែលថាគាត់បង់សព្វថ្ងៃ និងគាត់បង់កាលពី ២០ ឆ្នាំមុន មិនខុសគ្នា ច្រើនទេ។

គាត់បង់កាលពីអតីតកាលល្បីឈ្មោះ ដោយសារបដិសេធការអប់រំរបស់ស្ត្រី អនុវត្តការប្រហារជីវិតគ្រប់រូបដែលបង្ក ធ្វើឱ្យមុខមាត់ម្តាយជនជាតិភាគតិច ដូចជា និកាយ Shiite និកាយ Hazaras និង បំផ្លាញព្រះពុទ្ធរូបយក្សបុរាណ ដែលមិន អាចកាត់ថ្លៃបាននៅ Bamiyan ។

គ្មានហេតុផលអ្វីដែលត្រូវគិតថាបប គាត់បង់ថ្មីនឹងមិនក្លាយជាការមើលងាយ មនុស្សធម៌មួយផ្សេងទៀតនោះទេ នេះបើ តាមការថ្លែងរបស់ លោក Husain Haqqani អតីតឯកអគ្គរដ្ឋទូត ប៉ាគីស្ថានប្រចាំ នៅសហរដ្ឋអាមេរិក ប្រាប់សារព័ត៌មាន NPR ។

លោកបាននិយាយថាវាហាក់ដូចជា ពេលនេះ នៅក្នុងតំបន់នៃប្រទេសដែល ពួកគេបានគ្រប់គ្រងឡើងវិញ ក្រុមតា លីបង់បាន " ប្រហារជីវិតមនុស្សជា ទ្រង់ទ្រាយធំ ពួកគេបានវាយដំស្ត្រី ពួកគេ បិទសាលារៀន ពួកគេបានបំផ្ទុះបំផ្លាញ ចោលមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ" ។

លោក Ronald Neumann អតីតឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ប្រធានាធិបតី George W. Bush បាន ប្រាប់សារព័ត៌មាន NPR's Morning Edition នៅថ្ងៃសុក្រនេះថា "ប្រហែលជាពលរដ្ឋ អាហ្វហ្គានីស្ថានរាប់រយរាប់ពាន់នាក់"

ដែលបានជឿលើសហរដ្ឋអាមេរិក ភ្លាមៗ នោះពួកគេបានក្លាយជាកម្មវត្ថុនៃការសងសឹក របស់គាត់បង់។ គាត់និយាយថា "មនុស្ស ទាំងនេះត្រូវបានគេធ្វើឃាតនាប៉ុន្មានឆ្នាំ ចុងក្រោយនេះ" ។

របបគាត់បង់អាចក្លាយជាជម្រក សុវត្ថិភាពរបស់ពួកជ្រុលនិយមម្តងទៀត Casus Belli សម្រាប់ការលុកលុយ ដឹកនាំដោយអាមេរិកនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ការវាយប្រហារភេរវកម្មគឺជាការបដិសេធ របស់គាត់បង់ក្នុងការប្រគល់ Osama bin Laden ដែលវ៉ាស៊ីនតោនចាត់ទុកថាជាអ្នក រត់គេចខ្លួនអន្តរជាតិ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នេះ អ្នកជំនាញជាច្រើនបានថ្លឹងថ្លែងដោយ លើកឡើងថាការព្រួយបារម្ភអំពីភេរវករ បានបំផ្លិចបំផ្លាញហួសហេតុ គ្មានការធានា ថាអាហ្វហ្គានីស្ថាននឹងមិនក្លាយជាទីជម្រក សុវត្ថិភាពរបស់ភេរវករម្តងទៀតឡើយ ទាំងអ្នកមានចេតនាចង់ធ្វើបាប អាមេរិក ឬមហាអំណាចបរទេសផ្សេងទៀត។

ថ្លែងនៅលើសារព័ត៌មាន NPR's All

Things Considered នៅសប្តាហ៍មុននេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Leon Panetta បានផ្តល់ការវាយតម្លៃ ដោយគ្រប់ៗថា " គាត់បង់ជាភេរវ ករ ហើយពួកគេនឹងគាំទ្រភេរវករ" ។

លោកបាននិយាយថា " ប្រសិនបើ ពួកគេគ្រប់គ្រងអាហ្វហ្គានីស្ថាន គ្មានអ្វី ជាចម្បងនៅក្នុងចិត្តខ្ញុំទេថាពួកគេនឹងផ្តល់ កន្លែងសុវត្ថិភាពសម្រាប់ al-Qaida សម្រាប់ ISIS និងភេរវករជាទូទៅ" ។ នោះ និយាយ ដោយគ្រប់ទៅថា ជាការគំរាមកំហែង សន្តិសុខជាតិដល់សហរដ្ឋអាមេរិក"។

លោក Ghulam Isacszai តំណាងរបស់ ប្រទេសអាហ្វហ្គានីស្ថានប្រចាំនៅ អង្គការសហប្រជាជាតិបានបញ្ចេញ ការព្រមានស្រដៀងគ្នា កាលពីសប្តាហ៍ មុនដោយនិយាយថា នៅក្នុងសកម្មភាព ចេតនាព្រៃផ្សៃ គាត់បង់ត្រូវបានជួយ ដោយបណ្តាញភេរវកម្មឆ្លងដែន"។

អាហ្វហ្គានីស្ថានគ្រប់គ្រងដោយតា លីបង់អាចធ្វើឱ្យប៉ាគីស្ថានអស្ថិរភាព

តទៅទំព័រទី១៤

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (781) 780-7755

LEGEND

MOTOR GROUP, INC.

មានជួលជុលរថយន្ត លេងលេង

មានសេវាជួលជុលរថយន្តគ្រប់ប្រភេទ
រថយន្ត ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?
ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសណ្តោះអាសន្ន នៅពេលត្រូវការ ធ្វើការជាមួយនឹង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានហិរិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
 - ថ្ងៃមួយម្តងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយគ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក


To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ០៥ ប្រព័ន្ធបោះឆ្នោតថ្មីរបស់ទីក្រុង...

Eileen Delrossi, Hilary Clark
ស្រុកលេខ ៣
Andre Descoteaux, Susie Chhoun
ស្រុកលេខ ៤
Dominik Lay, Cheth Khim
At Large
Michael Dillon, Jr. Jim Peters,
Connie Martin, Jacqueline Doherty.
ទីតាំងកន្លែងបោះឆ្នោតបឋមមានដូចខាងក្រោម៖
ស្រុកលេខ ២
• Robinson School, 110 June Street, Lowell, MA
ស្រុកលេខ ៣
• Reilly School, 115 Douglas Road, Lowell, MA
ស្រុកលេខ ៤
• Lowell High School, 50 Father Morissette Blvd., Lowell MA (Wards/

Precincts: 2-1, 2-2, 2-3*, 5-1*, 5-2*, 5-3*)
• Rogers School Gymnasium, 43 Highland Street, Lowell, MA (Wards/ Precincts: 4-3*, 10-2*, 10-3*)
ស្រុកលេខ ៧
• Lowell Senior Center, 276 Broadway Street, Lowell, MA"



Lowell's New Election System From Page 05

District 4
Dominik Lay, Cheth Khim

At Large
Michael Dillon, Jr. Jim Peters, Connie Martin, Jacqueline Doherty.

Poll locations for the primary election are listed below:

District 2
• Robinson School, 110 June Street, Lowell, MA

District 3
• Reilly School, 115 Douglas Road, Lowell, MA

District 4
• Lowell High School, 50 Father Morissette Blvd., Lowell MA (Wards/ Precincts: 2-1, 2-2, 2-3*, 5-1*, 5-2*, 5-3*)
• Rogers School Gymnasium, 43 Highland Street, Lowell, MA (Wards/Precincts: 4-3*, 10-2*, 10-3*)

District 7
• Lowell Senior Center, 276 Broadway Street, Lowell, MA

សូមណែនាំឲ្យស្គាល់ឈ្មោះកោះទាំង ៣២ នៅដែនសមុទ្រខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រជុំកោះតូចធំដែលមានចំនួន ៣២ នៅខេត្តព្រះសីហនុ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅកំសាន្តនិងលំហែកាយ។

លោក យ៉ាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុបានរៀបរាប់ពីឈ្មោះកោះទាំង៣២ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ ក្នុងនោះរួមមាន៖

- ទី១ កោះព្រាប
- ទី២ កោះពស់
- ទី៣ កោះថាស (កោងកាង)
- ទី៤ កោះដែកគោល
- ទី៥ កោះត្រេះ (កោះខ្លះ)
- ទី៦ កោះរុង
- ទី៧ កោះបង
- ទី៨ កោះបួន
- ទី៩ កោះកូន (កុក/កណ្តាល)
- ទី១០ កោះរុងសន្លឹម
- ទី១១ កោះមូល
- ទី១២ កោះតូច
- ទី១៣ កោះប្រើស

- ទី១៤ កោះថ្មី
- ទី១៥ កោះច្រឡុះ (ក្របី)
- ទី១៦ កោះតាគៀវ
- ទី១៧ កោះឫស្សី
- ទី១៨ កោះស្រមោច
- ទី១៩ កោះសំពោច
- ទី២០ កោះដូង
- ទី២១ កោះព្រីង
- ទី ២២ កោះខ្មោច
- ទី២៣ កោះត្រងោល
- ទី២៤ កោះវាល
- ទី២៥ កោះតាង



- ទី២៦ កោះមួយ
- ទី២៧ កោះដំឡូង (ក្តាម)
- ទី២៨ កោះពីរលិច
- ទី២៩ កោះពីរកើត

ទី៣០ កោះតា
ទី៣១ កោះយាយ
ទី៣២ កោះចៅ
កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូល្លវ៉ៃ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុជា



ស្រស់ស្អាតស្ថិតនៅប៉ែកនិរតីនៅប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរមានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងចម្ងាយ២៦០ គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានផ្លូវដែកឆ្លងកាត់ខេត្តកណ្តាល តាកែវកំពត។

ខេត្តព្រះសីហនុ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុងខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ។

ខេត្តព្រះសីហនុមានផ្ទៃដីសរុប២៦៥៨៩០ គីឡូម៉ែត្រការ៉េផ្ទៃដី២/៣ជាដីព្រៃភ្នំនិងខ្ពង់រាបមានឆ្នេរសមុទ្រប្រវែង ១៧៥.៨១គីឡូម៉ែត្រនិងមានកោះតូចធំចំនួន៣២ប្រជុំកោះឆ្នេរខ្សាច់ឆ្នេរថ្មឆ្នេរកក់និងជីវចម្រុះបាតសមុទ្របានក្លាយជាគោលដៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិអន្តរជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។

អត្ថបទ៖ សំរឿន
ដោយ ៖ Sabay

ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចដោយមានកំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកេងកង និងឆ្នេរសមុទ្រដ៏

តមកពីទំព័រទី ១១ មូលហេតុ៤យ៉ាង ដែលក្រុម...

ក្រុមស៊ើបការណ៍សម្ងាត់ផ្ទៃក្នុងរបស់ ប៉ាគីស្ថាន ឬ ISI ដែលដូចគ្នាទៅនឹង CIA ត្រូវបានគេជឿថាបានជួយជំរុញពួកតាលីបង់ មុនពេលចលនាសាសនានៅឆ្នាំ ១៩៩៦ នៅអាហ្សហ្គានីស្ថាន។ ជាពិសេស យោធាប៉ាគីស្ថានបានចាត់ទុកប្រទេស អាហ្សហ្គានីស្ថានដែលមានមនោគមវិជ្ជា និងសាសនាជាយូរមកហើយ ថាជាបង ការពារដ៏ចាំបាច់មួយប្រឆាំងនឹងគូប្រជែង ជាប្រពៃណីរបស់ខ្លួន គឺប្រទេសឥណ្ឌា។

ប៉ុន្តែ ព្រំដែនដ៏វែងរបស់ប្រទេស ប៉ាគីស្ថានជាមួយអាហ្សហ្គានីស្ថានបាន នាំមកនូវបញ្ហាជាច្រើនជាភាគរាជៈ ជាច្រើនឆ្នាំមកហើយ ប៉ាគីស្ថានបានដាក់ ជនភៀសខ្លួនអាហ្សហ្គានីស្ថានរាប់ពាន់ នាក់នៅក្នុងជម្ពូនាគ្រប់ដង ដូចជា Jalozai ដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ និងនយោបាយ ទៅលើការបន្តរដ្ឋាភិបាលរដ្ឋៈរដ្ឋី នៅ Islamabad ។

តាលីបង់នៅអាហ្សហ្គានីស្ថានបាន ជួយជម្រុញទឹកចិត្តយ៉ាងមរណៈដល់ Tehrik-i-Taliban Pakistan ដែលត្រូវបាន គេស្គាល់ជាទូទៅថា តាលីបង់ប៉ាគីស្ថាន។ មេដឹកនាំនៃក្រុមទាំងពីរត្រូវបានគេ រាយការណ៍ថាមានភាពផ្ទុយគ្នា។ ទោះបីជា ដូច្នេះក៏ដោយ “ប្រសិនបើមានរដ្ឋាភិបាល តាលីបង់នៅអាហ្សហ្គានីស្ថាន ប្រាកដជា នឹងធ្វើឱ្យ [តាលីបង់ប៉ាគីស្ថាន] មានចិត្ត ហ៊ានចិត្តលុះ នេះបើយោងតាមសំដីរបស់ Madiha Afzal ដែលជាមិត្តរួមការងាររបស់ លោក David M. Rubenstein ផ្នែក គោលនយោបាយការបរទេសនៅវិទ្យាស្ថាន Brookings ប្រាប់សារព័ត៌មាន NPR ។

Haqqani អតីតឯកអគ្គរដ្ឋទូត ដែល

បច្ចុប្បន្នជានាយកប្រចាំអាស៊ីខាងត្បូង និងកណ្តាលនៅវិទ្យាស្ថាន Hudson បាន សរសេរនៅក្នុង Foreign Affairs ថា “ភាព ជ្រុលនិយមអ៊ីស្លាមបានបែងចែកសង្គម ប៉ាគីស្ថានតាមរយៈនិកាយ ហើយការឡើង កាន់សាសនាអ៊ីស្លាមអាហ្សហ្គានីស្ថាននៅ ក្បែរនោះនឹងបង្កឱ្យមានពួកវាឌីកាល់ នៅក្នុងប្រទេស”។

លោកនិយាយថា “ល្បែងប្រថុយប្រថាន” របស់ប៉ាគីស្ថានក្នុងការគាំទ្រក្រុមតាលីបង់ ខណៈព្យាយាមរក្សាទំនាក់ទំនងជាមួយ ក្រុងវ៉ាស៊ីនតោន “មិនដែលបង្ហាញពី និរន្តរភាពក្នុងរយៈពេលវែងឡើយ” ។

លោកបានសរសេរថា “ប៉ាគីស្ថាន បានគ្រប់គ្រងការទាត់កំប៉ុងអស់ពេល ជាយូរមកហើយ។ យ៉ាងណាមិញ មិនយូរ

ប៉ុន្មានវានឹងទៅដល់ទីបញ្ចប់នៃផ្លូវ” ។

ចិនអាចឈរជើងនៅក្នុងតំបន់ ខណៈពេលដែលកលល្បិចយោធា របស់តាលីបង់នៅលើទឹកដីអាហ្សហ្គានីស្ថាន ហាក់ដូចជាមានការផ្លាស់ប្តូរបន្តិចបន្តួច ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ មេដឹកនាំរបស់ខ្លួនបាន ស្ថិតនៅក្នុងពេញបណ្តាញសារព័ត៌មាន ទទួលបានសម្ព័ន្ធមិត្ត និងឥទ្ធិពលនៅ បរទេស។

ហើយកិច្ចខិតខំប្រឹងប្រែងកំពុងបង្ហាញ សញ្ញាផ្លែផ្កា។

ពេលមុនក្រុមតាលីបង់នៅក្នុងអំណាច ពួកគេបានប្រែក្លាយអាហ្សហ្គានីស្ថានទៅជា រដ្ឋដែលគ្មានប្រទេសដ៏ទៃរាប់អាន នៅ ដាច់ឆ្ងាយពីពិភពលោកទាំងមូល សង្គ្រោះ ដោយប្រទេសប៉ាគីស្ថាន អាវ៉ាប៊ីសាអូឌីត

និងអាវ៉ាប៊ូរូមដែលជាដ្ឋាភិបាលតែមួយគត់ ដែលមានបំណងទទួលស្គាល់ពួកគេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មេដឹកនាំកំពូលតាលីបង់បានធ្វើដំណើរ ទស្សនៈកិច្ចជាលក្ខណៈអន្តរជាតិដោយ បានទៅទស្សនាប្រទេសអ៊ីរ៉ង់ រុស្ស៊ី និង ចិន។

ប្រទេសចិនត្រូវបានគេរាយការណ៍ ថា បានសន្យាវិនិយោគធំៗ លើគម្រោង ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធរួមទាំង ការកសាងបណ្តាញផ្លូវថ្នល់នៅប្រទេស អាហ្សហ្គានីស្ថាន និងកំពុងសម្លឹងមើលទៅ លើតំបន់ដឹកជញ្ជូនប្រសព្វផែនដី ហើយ ទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការក្រុមតា លីបង់មុនពេលក្រុមនេះដណ្តើមបានការ គ្រប់គ្រងប្រទេស។

លោកស្រី Laurel Miller នាយកកម្មវិធី តទៅទំព័រទី ១៥



Northeast ជំនួយផ្នែកច្បាប់

តើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងប្រឈមនឹងការបណ្តេញចេញដែរឬទេ? មេធាវីនៅ Northeast ជំនួយផ្នែកច្បាប់ អាចជួយបាន

យើងអាចជួយបាន ប្រសិនបើ៖ - បានទទួលការជូនដំណឹងអោយចាកចេញ - បានទទួលដីកាចោទប្រកាន់ និងពាក្យបណ្តឹង - កំពុងត្រូវបានម្ចាស់ផ្ទះបង្ខំអោយចាកចេញពីផ្ទះ - កំពុងរងសម្ពាធពីម្ចាស់ផ្ទះអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្រៅតុលាការ - មានរឿងក្តីនៅតុលាការ និងត្រូវការតំណាងផ្លូវច្បាប់ - នឹងត្រូវបណ្តេញចេញ ក្រោយពីការបាមប្រាមការបណ្តេញចេញជាបណ្តោះអាសន្នរបស់ CDC ផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១	មេធាវីអាចការពារអ្នកពីការបណ្តេញចេញតាមរយៈ៖ - ទទួលស្គាល់ ប្រសិនបើការជូនដំណឹងអោយចាកចេញ ធ្វើឡើងមិនត្រឹមត្រូវ - ជួយអ្នកដាក់ឯកសារចម្លើយយ៉ាងត្រឹមត្រូវ ជាភស្តុតាងតាមកាលកំណត់ នៅមុនកាលបរិច្ឆេទឡើងតុលាការលើកដំបូង - ប្រើប្រាស់បទពិសោធន៍របស់ពួកគេក្នុងសំណុំរឿងក្តីបណ្តេញចេញ និងចំណេះដឹងផ្នែកច្បាប់រដ្ឋ ស្តីពី ការជួល - ធ្វើជាតំណាងអោយអ្នកនៅតុលាការ ដើម្បីកុំអោយអ្នកទៅតែម្នាក់ឯង
សម្រាប់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ៖	- ទូរស័ព្ទ ៖ 978-458-1465 - អ៊ីម៉ែល៖ LawyerForDay@nla-ma.org - វេបសាយ៖ www.northeastlegalaaid.org/get-legal-help



You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនាគារ និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទិញផ្ទះ

Member FDIC EQUAL HOUSING LENDER

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

តមកពីទំព័រទី ១៤ មូលហេតុ៤យ៉ាង ដែលក្រុម...

ប្រចាំតំបន់អាស៊ីនៃក្រុមវិបត្តិអន្តរជាតិប្រាប់ NPR ថាក្រុមគាត់បង់កំពុង "ធ្វើយុទ្ធនាការដើម្បីធានានូវភាពស្របច្បាប់នៅក្នុងក្រសែភ្នែកប្រទេសក្នុងតំបន់និងប្រហែលជាប្រទេសនៅក្នុងល្បងសមុទ្រព្រៃ" ។

កាលពីដើមសប្តាហ៍នេះ បេសកជនអាមេរិក លោក Zalmay Khalilzad បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់រដ្ឋាភិបាលគាត់បងដែលឡើងកាន់អំណាចតាមរយៈកម្លាំងឡើយ។

លោក Miller និយាយថា សម្រាប់ក្រុមគាត់បង ការព្យាយាមល្បងលោមប្រទេសដទៃទៀតគឺជា "វិធីមួយដែលបង្ហាញពីសមត្ថភាពរបស់សហរដ្ឋអាមេរិកឬប្រទេសដទៃទៀត ក្នុងការប្រើការគំរាមកំហែងក្លាយជាជ័យជំនះប្រទេសដទៃទៀតរួមរាប់អាន ម្តងទៀត..."។

យោងតាមការសែត The Wall Street Journal "គាត់បងមើលឃើញថាចិនជាប្រភពនៃភាពស្របច្បាប់អន្តរជាតិ ជាអ្នកគាំទ្រសេដ្ឋកិច្ចមានសក្តានុពល និង

មធ្យោបាយនៃឥទ្ធិពលលើប្រទេសប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តចិន ដែលបានជួយក្រុមនេះ" ។

ទន្ទឹមនឹងនេះ គាត់បងអាចនឹងជំរុញចិននិងរុស្ស៊ីឱ្យកាន់តែជិតស្និទ្ធ ខណៈពេលដែលប្រទេសទាំងពីរស្វែងរករបបប្រឆាំងសក្តានុពលអស្ថិរភាពនៅអាហ្វហ្កានីស្ថាន។

លោកស្រី Miller និយាយថា ប្រទេសទាំងពីរមានការព្រួយបារម្ភអំពីលទ្ធភាព "ហៀរចូល" ដែលអាចកើតឡើងនៃពួកអ៊ីស្លាមជ្រុលនិយម។

ថ្វីបើមានសង្គ្រាមត្រជាក់ក៏ដោយ ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូកាលពីសប្តាហ៍មុនត្រូវបានគេរាយការណ៍ថា

បានដាក់ពង្រាយកងទ័ពចំនួន ១០០០០ នាក់ យន្តហោះ និងកាំភ្លើងធំទៅកាន់តំបន់ស្ទឹង Ningxia Hui របស់ចិន ដែលជាផ្នែកមួយនៃសមយុទ្ធរួមគ្នា។ ទោះបីជាសមយុទ្ធនេះត្រូវបានធ្វើឡើងឆ្ងាយពីប្រទេសអាហ្វហ្កានីស្ថានក៏ដោយ វាបានបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់រុស្ស៊ី

និងចិនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងរួមគ្នាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់" នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការពារជាតិរុស្ស៊ី។

KhmerPost USA, LLC

សារព័ត៌មានខ្មែរជូសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ទ ពិន
Soben Pin, Co-Founder|Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសៅរ៍សិរីរាត្នី Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

ការិយាល័យច្បាប់

រ៉ូសា និង តាំង



Francisco J. Rosa, Esq.
មេធាវី ប្រឆាំង ស៊ីស្ទ ជេរ៉ូសា



Andrew 'Bunna' Taing, Esq.
មេធាវី អែន ទ្រីវីប៊ុណ្ណា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងប្រែ
- អន្តោប្រវេសន៍
- ការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលសល់ និងអាកាសចរណ៍កិច្ច

1550 Middlesex Street Lowell, MA 01851
Phone: 978-458-0934 | at@rosataing.com



CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសៗបានបម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងសែត ។
យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ

ការធានារ៉ាប់រងទីផ្សារ

- អចលនវត្ថុ
- សុវត្ថិភាពជន្មតួ (Liability)
- សុវត្ថិភាពជន្មតួ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទដស័ (Bonds)
- អ្នកមើលថែទូរាង និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054|Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វីលីប មុត, អ្នកគ្រប់គ្រង

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 12 & 26
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA